

របៀបបើកមុខងារសុវត្ថិភាពថ្មី

Passkey

លើ **facebook**



DigitalHub101

របៀបបង្កើត Passkey

១- ចូលទៅកាន់ Menu (☰) → Settings (⚙️)

២- ចុចលើ **Password and security**



Password and security



Personal details



Password and security



Ad preferences




Verification



របៀបបង្កើត Passkey

៣- ចុចលើ **Password and security** ម្តងទៀត

៤- ចុចលើ **Passkey**




របៀបបង្កើត Passkey

៥- ចុចលើ **Create passkey** → **Create passkey**

៦- លេខកូដ **៨ខ្ទង់** និងធ្វើចូលអ៊ីមែល ឬលេខទូរស័ព្ទអ្នក



→ បំពេញលេខកូដ → ចុច **Continue**



របៀបបង្កើត Passkey

៧- បញ្ចូលពាក្យសម្ងាត់ Facebook អ្នក → 

៨- ជ្រើសរើស យកការស្នើសុំខ្លាំង ឬ ស្នើសុំមុខ ឬប្រើលេខកូដ ដែលអ្នកបានប្រើ សម្រាប់ចាក់សោអេក្រង់ទូរស័ព្ទអ្នក



របៀបបង្កើត Passkey

Passkey ត្រូវបានបង្កើតដោយជោគជ័យ

Passkey created

DigitalHub101

